

ទំនាយរបស់នារបី អ៊ីសា عليه السلام
ពាក់ព័ន្ធនឹងព្រះសាស្ត្រា صلى الله عليه وآله وسلم និង
អ៊ីប្រាំ عليهم السلام ទាំងឡាយ និងពួក
អ៊ីប្រាំដឹកនាំខុសបាត់

ដកស្រង់ពី

كتاب سليم بن قيس الهلالي

អង្គ^{عز وجل} ទោះជាបន្តិចក៏ដោយ និងដែលបានលាក់ការរលឹកដល់ពួកមិត្តរបស់
ស្រីគូន^{لین}និងក្រុមរបស់វា^{لین} " ។"

ففرح بذلك من حضر عند أمير المؤمنين عليه السلام من شيعته وشكر؛ وساء ذلك كثيراً ممن
حواله حتى عرفنا ذلك في وجوههم وألوانهم.

ដូច្នេះពួកស្ត្រីអ្នកសុំ ដែលបាននៅជុំជាមួយអាមីរុល-មុមីនីន^{صلوات الله عليه والسلام} នោះត្រេកអរ
ចំពោះរឿងនេះនិងដឹងគុណ ។ រឿងនេះមិនគាប់ចិត្តបុគ្គលច្រើនរូបដែលនៅជុំ
វិញព្រះអង្គ^{صلوات الله عليه والسلام} ដល់ថ្នាក់យើងអាចស្គាល់ពួកនោះបានអាស្រ័យទឹកមុខពួក
គេ ។

تأليف
និពន្ធដោយ

التابعي الكبير سليم بن قيس الهلالي
សារកក្កី ស្វីឡែម ប៊ិន ក្លាយស៍ អាល់-ហ្គីឡាលី
(2 قبل الهجرة - 76 هجرية)
(ឆ្នាំទី២មុនហ្គីច្រវ៉ោះត្តិសករាជ-ឆ្នាំទី៧៦ហ្គីច្រវ៉ោះត្តិសករាជ)

من خواص أصحاب الإمام أمير المؤمنين والإمامين الحسين والإمام زين العابدين والإمام
الباقر عليهم السلام
សារកកិសេសមួយរូបរបស់ អាមីរុល-មុមីនីន^{صلوات الله عليه والسلام}, អ៊ីម៉ាអាល់-ហ្គាសាន់^{صلوات الله عليه والسلام},
អ៊ីម៉ាអាល់-ហ្គីសែនី^{صلوات الله عليه والسلام}, អ៊ីម៉ាសែនុល-អាប៊ីខ្លីន^{صلوات الله عليه والسلام} និងអ៊ីម៉ា
អាល់-បាគ្លៀរ^{صلوات الله عليه والسلام}

សាវកម្នាក់របស់ព្រះអង្គ صلوات الله عليه والسلام ថា៖ "ដើមឡើង ។ ចូរលោកទៅជាមួយបុរសនេះ ទៅបកប្រែនិងស្វែងយល់សម្តីរបស់គម្ពីរនេះ ហើយចូរចម្លងគម្ពីរនេះដោយ អធិប្បាយពន្យល់ជាភាសាអាវ៉ាប់ ។" លោកក៏បានឲ្យគម្ពីរនេះទៅព្រះអង្គ صلوات الله عليه والسلام ជាភាសាអាវ៉ាប់ កាលលោកបានយកគម្ពីរនេះមក ។ ព្រះអង្គ صلوات الله عليه والسلام បានប្រាប់រាជ បុត្រព្រះអង្គ صلوات الله عليه والسلام អាល់-ហ្វាសាន់ صلوات الله عليه والسلام ថា៖ "បុត្រ صلوات الله عليه والسلام អើយ ឲ្យគម្ពីរមកបិតា គម្ពីរដែលបិតា صلوات الله عليه والسلام បានប្រគល់ឲ្យទៅបុត្រ صلوات الله عليه والسلام នោះ ។ ព្រះអង្គ صلوات الله عليه والسلام ក៏ បានយកគម្ពីរនោះមក ។ ព្រះអង្គ صلوات الله عليه والسلام មានវចនៈថា៖ "បុត្រ صلوات الله عليه والسلام អើយ ចូរអាន គម្ពីរនេះ - ឱលោកនេះមួយអើយ ចូរមើលអ្វីដែលលោកមិនស្គាល់នោះ - នៅក្នុង គម្ពីរច្បាប់នេះ ព្រោះគម្ពីរនេះត្រូវសរសេរដោយដៃខ្ញុំ صلوات الله عليه والسلام តាម វិស្វលុលឡោះហ្ន៎ صلوات الله عليه والسلام ដែលបានប្រាប់ឲ្យខ្ញុំ صلوات الله عليه والسلام សរសេរ ។" ព្រះអង្គ صلوات الله عليه والسلام ក៏បាន អានគម្ពីរនោះ ។ គម្ពីរមុននិងគម្ពីរមួយទៀតមិនខុសគ្នាទេ សូម្បីតែមួយតួអក្សរក៏ មិនខុសដែរ ហាក់ដូចជាគម្ពីរទាំងពីរនេះត្រូវបុរសម្នាក់សូត្រឲ្យបុរសពីរនាក់ សរសេរតាម ។

فحمد الله أمير المؤمنين عليه السلام وأثنى عليه وقال: «الحمد لله الذي لو شاء لم تختلف الأمة ولم تفترق، والحمد لله الذي لم ينسني ولم يضع أمري ولم يخمل ذكري عنده وعند أوليائه إذ صغر وخمل ذكر أولياء الشيطان وحزبه».

អាមីរុល-មុមីនីន صلوات الله عليه والسلام ក៏បានសម្តែងសេចក្តីគោរពចំពោះអល់ឡោះហ្ន៎ صلوات الله عليه والسلام បាន លើកតម្កើងព្រះអង្គ صلوات الله عليه والسلام ហើយមានវចនៈថា៖ "សូមថ្វាយសេចក្តីគោរពសក្តារៈ ចំពោះព្រះដែល បើព្រះអង្គ صلوات الله عليه والسلام មានព្រះបំណង នឹងមិនឲ្យមានភាពខុសគ្នានៅ ក្នុងសហគមន៍ទេ មិនឲ្យបែកបាក់(ជានិកាយ)ទេ ។ សូមថ្វាយសេចក្តីគោរព សក្តារៈចំពោះអល់ឡោះហ្ន៎ صلوات الله عليه والسلام ដែលមិនបានភ្លេចទូលព្រះបង្គំជាខ្ញុំ صلوات الله عليه والسلام ដែលមិន បណ្តោយឲ្យកិច្ចការទូលព្រះបង្គំជាខ្ញុំ صلوات الله عليه والسلام ទៅជាឥតប្រយោជន៍ ដែលមិនលាក់ ការរលឹកដល់ទូលព្រះបង្គំជាខ្ញុំ صلوات الله عليه والسلام នៅឯព្រះអង្គ صلوات الله عليه والسلام ឬមិត្តទាំងឡាយរបស់ព្រះ

نبوءات نبي الله عيسى عليه السلام عن الرسول والأئمة عليهم السلام والأئمة المضلين

أبان عن سليم: قال: أقبلنا من صفين مع أمير المؤمنين عليه السلام، فنزل العسكر قريباً من دير نصراني. فخرج إلينا من الدير شيخ كبير جميل حسن الوجه حسن الهيئة والسمت ومعه كتاب في يده، حتى أتى أمير المؤمنين عليه السلام فسلم عليه بالخلافة. فقال له علي عليه السلام: مرحباً يا أخي شمعون بن حمون، كيف حالك رحمك الله؟ فقال: بخير يا أمير المؤمنين وسيد المسلمين ووصي رسول رب العالمين. إني من نسل رجل من حوارى أخيك عيسى بن مريم عليه السلام، وأنا من نسل شمعون بن يوحنا وصي عيسى بن مريم. وكان من أفضل حوارى عيسى بن مريم عليه السلام الاثني عشر وأحبهم إليه وآثرهم عنده وإليه أوصى عيسى بن مريم عليه السلام وإليه دفع كتبه وعلمه وحكمته، فلم يزل أهل بيته على دينه متمسكين بملته فلم يكفروا ولم يبدلوا ولم يغيروا.

ព្យាករណ៍របស់ណាប៊ីអល់ឡោះហ្ន៎ صلوات الله عليه والسلام អ៊ីសា عليه السلام ពាក់ព័ន្ធនឹងព្រះសាស្ត្រ صلوات الله عليه والسلام និងអ៊ីម៉ា عليه السلام ទាំងឡាយ និងពាក់ព័ន្ធនឹងពួកអ៊ីម៉ាដឹកនាំខុសមាត់

អាបានបានតំណាលតមកពីស្វីឡែម ថា៖ "យើងត្រឡប់មកពីស្វីហ្វីនវិញជាមួយ អាមីរុល-មុមីនីន صلوات الله عليه والسلام ។ កងទ័ពបានបោះជំរុំរក្សារិហារគ្រិស្តមួយ ។ បុរសរយ័ ចំណាស់ម្នាក់ មានមុខមាត់ស្អាត មាឌមាំ មានភិនភាគសមរម្យ បានចេញមកពី ក្នុងរិហារ កាន់គម្ពីរមួយក្នុងដៃ ។ គាត់បានមករកអាមីរុល-មុមីនីន صلوات الله عليه والسلام ។ គាត់ បានគំនាប់ព្រះអង្គ صلوات الله عليه والسلام ដូចគេគោរពស្តេច "ខ្ញុំលីហ្វ" អញ្ចឹង ។ អុលី صلوات الله عليه والسلام មាន វចនៈរកគាត់ថា៖ "សូមស្វាគមន៍ ស្នំអ៊ីន ប៊ីន ហ្វាមូន បងប្អូនខ្ញុំ صلوات الله عليه والسلام អើយ ។ សូម

អល់ឡោះប្តី ៗ ទ្រង់អាណិតមេត្តាលោក តើលោកសុខទុក្ខយ៉ាងណាដែរ ?" គាត់បានទូលថា៖ "អាមីរុល-មុមីនីន صلوات الله عليه والسلام អើយ ព្រះរាជអគ្គមហាប្រមុខរបស់បណ្តាមុស្លីមអើយ ព្រះឧត្តរាធិការរបស់ព្រះសាស្តា عليه وآله របស់ព្រះម្ចាស់នៃពិភពទាំងពួងអើយ ទូលបង្គំសុខទុក្ខជាធម្មតាទេ ។ ទូលបង្គំជាសាច់សាលោហិតរបស់បណ្តាសាវករបស់ព្រះរៀមរបស់ព្រះអង្គ صلوات الله عليه والسلام អ៊ីសា عليه السلام ប៊ិន ម៉ារយ៉ា عليها السلام សូមសិរីសួស្តីកើតមានដល់ព្រះអង្គ عليه السلام ។ ទូលបង្គំជាសាលោហិតរបស់ស្វាមីនីន ប៊ិន យូហ្គាណា عليها السلام ព្រះឧត្តរាធិការរបស់ អ៊ីសា عليه السلام ប៊ិន ម៉ារយ៉ា عليها السلام ។ ព្រះអង្គ عليه السلام ជាបុគ្គលប្រសើរបំផុត ក្នុងចំណោមសាវកទាំងដប់ពីររបស់អ៊ីសា عليه السلام ប៊ិន ម៉ារយ៉ា عليها السلام ហើយជាបុគ្គលជាទីស្រឡាញ់ជាងគេរបស់ព្រះអង្គ عليه السلام ។ ព្រះអង្គ عليه السلام ជាបុគ្គលដែលអ៊ីសា عليه السلام ប៊ិន ម៉ារយ៉ា عليها السلام បានផ្ទេរកេរមរតកឲ្យ ហើយព្រះអង្គ عليه السلام ជាអ្នកទទួលព្រះគម្ពីររបស់ព្រះអង្គ عليه السلام ទទួលព្រះអភិញ្ញារបស់ព្រះអង្គ عليه السلام និងទទួលព្រះប្រាជ្ញាញាណរបស់ព្រះអង្គ عليه السلام ។ បុគ្គលទាំងឡាយនៃព្រះរាជកុលដ្ឋានព្រះអង្គ عليه السلام ស្ថិតនៅក្នុងព្រះសាសនារបស់ព្រះអង្គ عليه السلام ឥតអាក់ខានចងសម្ពន្ធភ្ជាប់នឹងសហគមន៍ព្រះអង្គ عليه السلام ។ ពួកគេមិនដែលបដិសេធសាសនានេះឡើយ ពួកគេមិនដែលបង្ខូចសាសនានេះឡើយ ហើយពួកគេមិនដែលផ្លាស់ប្តូរសាសនានេះឡើយ ។

النبي والأئمة الاثني عشر عليهم السلام في كتب عيسى عليه السلام

وتلك الكتب عندي إملاء عيسى بن مريم وخط آيينا بيده، وفيها كل شيء يفعل الناس من بعده ملكٌ ملكٌ، وكم يملك وما يكون في زمان كل ملك منهم؛ حتى يبعث الله رجلاً من العرب من ولد إسماعيل بن إبراهيم خليل الرحمن من أرض تدعى «تھامة» من قرية يقال لها «مكة»، يقال له «أحمد»، الأنجل العينين، المقرون الحاجبين، صاحب الناقة والحمار والقضيب والتاج - يعني العمامة - له اثنا عشر اسماً.

ព្រះសាសនារបស់អល់ឡោះប្តី ៗ ទូលបង្គំសូមចៀសឆ្ងាយពីសាសនាទាំងអស់ដែលទីទៃពីព្រះសាសនាអ៊ីស្លាម ព្រោះអ៊ីស្លាមជាសាសនាដែលអល់ឡោះប្តី ៗ ផ្ទាល់បានជ្រើសរើស ហើយព្រះអង្គ عليه وآله សព្វព្រះហឫទ័យសាសនានេះសម្រាប់បណ្តាអ្នកការពាររបស់ព្រះអង្គ عليه وآله ។ សាសនានេះជាសាសនារបស់អ៊ីសា عليه السلام ប៊ិន ម៉ារយ៉ា عليها السلام និងរបស់ព្រះសាស្តា عليه وآله និងវិស្វល عليه وآله ទាំងឡាយមុនព្រះអង្គ عليه السلام ។ នេះគឺអ្វីដែលបុគ្គលទាំងឡាយដែលជាដូនតាទូលបង្គំដែលបានកន្លងផុតទៅហើយនោះបានយកមកជាសាសនារបស់ខ្លួន ។ អាស្រ័យហេតុនេះ ទូលបង្គំសូមចងមិត្តភាពជាមួយព្រះអង្គ صلوات الله عليه والسلام និងមិត្តទាំងឡាយរបស់ព្រះអង្គ صلوات الله عليه والسلام និងសូមដកខ្លួនពីពួកសត្រូវរបស់ព្រះអង្គ صلوات الله عليه والسلام ។ ទូលបង្គំសូមចងមិត្តភាពជាមួយអ៊ីម៉ា عليهم السلام ទាំងដប់មួយអង្គ ដែលចេញមកពីរាជបុត្រ عليهم السلام ទាំងឡាយរបស់ព្រះអង្គ صلوات الله عليه والسلام និងសូមដកខ្លួនចេញពីពួកសត្រូវរបស់អល់ឡោះប្តី ៗ និងពួកដែលប្រឆាំងអល់ឡោះប្តី ៗ ទូលបង្គំសូមដកខ្លួនចេញពីបុគ្គលទាំងឡាយដែលទាមទារសិទ្ធិរបស់អល់ឡោះប្តី ៗ ដែលសង្កត់សង្កិនអល់ឡោះប្តី ៗ ទោះជាពួកគេជាជនមុនៗឬជាជនក្រោយៗក៏ដោយ ។" បន្ទាប់មក លោកបានចាប់ព្រះហត្ថព្រះអង្គ صلوات الله عليه والسلام ហើយបានសច្ចាស្មោះស្ម័គ្រចំពោះព្រះអង្គ صلوات الله عليه والسلام ។

ثم قال له أمير المؤمنين عليه السلام: ناولني كتابك؛ فناوله إياه. فقال علي عليه السلام لرجل من أصحابه: قم مع هذا الرجل فانظر ترجماناً يفهم كلامه، فلينسخه لك بالعربية مفسراً. فأتاه مكتوباً بالعربية. فلما أتاه به قال لابنه الحسن عليه السلام: يا بني، اتيتي بالكتاب الذي دفعته إليك. فأتاه به؛ فقال: أنت يا بني أقرأه، وانظر أنت يا فلان - الذي تستجهل - في نسخة هذا الكتاب، فإنه خطي بيدي وإملاء رسول الله صلى الله عليه وآله علي. فقرأه فما خالف حرفاً واحداً ليس فيه تقدم ولا تأخير، كأنه إملاء رجل واحد على رجلين!

អាមីរុល-មុមីនីន صلوات الله عليه والسلام បានប្រាប់លោកថា៖ "សូមលោកប្រគល់គម្ពីរនេះមកខ្ញុំ صلوات الله عليه والسلام ។ លោកក៏បានប្រគល់គម្ពីរនោះឲ្យព្រះអង្គ صلوات الله عليه والسلام ។ អាល្លូ صلوات الله عليه والسلام បានប្រាប់

ពួកគេទាំងនោះ ពីជនទាំងឡាយដែលចង់មិត្តភាពជាមួយពួកគេទាំងនោះ ពីពួកគាំទ្រពួកគេ ពីភាពអាម៉ាស់របស់ពួកគេ ពីចម្បាំងរបស់ពួកគេ ពីទុក្ខវេទនារបស់ពួកគេ ពីសេចក្តីអាម៉ាស់ ពីការកាប់សម្លាប់និងពីសេចក្តីភ័យខ្លាច ។

الراهب يبايع أمير المؤمنين عليه السلام

ثم قال: يا أمير المؤمنين، ابسط يدك أبايعك، فإني أشهد أن لا إله إلا الله وأشهد أن محمداً عبده ورسوله وأشهد أنك خليفة رسول الله في أمته ووصيه وشاهده على خلقه وحقته في أرضه، وإن الإسلام دين الله وإني أبرء من كل دين خالف دين الإسلام، فإنه دين الله الذي اصطفاه لنفسه ورضيه لأوليائه، وإنه دين عيسى بن مريم ومن كان قبله من أنبياء الله ورسله، وهو الذي دان به من مضى من آبائي. وإني أتولاك وأتولى أوليائك، وأبرء من عدوك وأتولى الأحد عشر الأئمة من ولدك وأبرء من عدوهم وممن خالفهم وبرء منهم وادعى حقهم وظلمهم من الأولين والآخرين. ثم تناول يده وبايعه.

ភិក្ខុប្តេជ្ញានៅក្រោមឱវាទអាមីរុល-មុមីនីន صلوات الله عليه والسلام

បន្ទាប់មកលោកបានទូលថា៖ "អាមីរុល-មុមីនីន صلوات الله عليه والسلام អើយ សូមព្រះអង្គ صلوات الله عليه والسلام ហុចព្រះហត្ថព្រះអង្គ صلوات الله عليه والسلام មក ដើម្បីទូលបង្គំនឹងសូមសច្ចាស្មោះស្ម័គ្រចំពោះព្រះអង្គ صلوات الله عليه والسلام ព្រោះទូលបង្គំសូមសច្ចាថាពុំមានព្រះទេក្រៅពីអល់ឡោះហ្ន៎ عز وجل ទូលបង្គំសូមសច្ចាថាមហាម៉ាដូ صلوات الله عليه وآله وسلم ជាបម្រើរបស់ព្រះអង្គ عز وجل និងជាព្រះសាស្តា صلوات الله عليه وآله وسلم របស់ព្រះអង្គ عز وجل ទូលបង្គំសូមសច្ចាថាព្រះអង្គ صلوات الله عليه والسلام ជាកខ្ញុំលិហូរបស់ព្រះសាស្តា صلوات الله عليه والسلام របស់អល់ឡោះហ្ន៎ عز وجل នៅក្នុងសហគមន៍ព្រះអង្គ صلوات الله عليه وآله وسلم ជាព្រះឧត្តរាធិការ صلوات الله عليه والسلام របស់ព្រះអង្គ صلوات الله عليه وآله وسلم ជាសាក្សីរបស់ព្រះអង្គ صلوات الله عليه وآله وسلم លើផែនដីរបស់ព្រះអង្គ عز وجل និងជាព្រះភ័ស្តុតាងនៅលើផែនដីរបស់ព្រះអង្គ عز وجل ទូលបង្គំសូមសច្ចាថាអ៊ីស្លាមជា

ណាប៊ី صلوات الله عليه وسلم និងអ៊ីម៉ា عليه السلام ទាំងដប់ពីរនៅព្រះគម្ពីរអ៊ីសា عليه السلام ប៊ិន ម៉ារយ៉ា صلوات الله عليه وسلم

ព្រះគម្ពីរទាំងនោះនៅឯខ្ញុំ عليه السلام នេះគឺការសរសេរតាមបញ្ជារបស់អ៊ីសា عليه السلام ប៊ិន ម៉ារយ៉ា صلوات الله عليه وسلم នៅក្នុងការកត់ត្រា របស់ឪពុកយើងដោយដៃលោកផ្ទាល់ ។ នៅក្នុងព្រះគម្ពីរទាំងនេះមានចែងអំពីសព្វសារពើដែលមនុស្សនឹងធ្វើ ពីស្តេចមួយទៅស្តេចមួយ និងអំឡុងពេលសោយរាជ្យរបស់ស្តេចទាំងនោះ អំពីព្រឹត្តិការណ៍ដែលនឹងកើតឡើងនៅអំឡុងពេលសោយរាជ្យរបស់ស្តេចនីមួយៗ លុះអល់ឡោះហ្ន៎ عز وجل នឹងចាត់បញ្ជូនមកនូវបុរសអាវ៉ាប់ម្នាក់ ចេញមកពីបណ្តាកូនចៅរបស់អ៊ីសាម៉ាអ៊ីល ប៊ិន អ៊ីបរហ្ន៎ عليه السلام មិត្តរបស់ព្រះដ៏មានព្រះធម៌មេត្តា عز وجل មកពីតំបន់មួយដែលហៅថា តាហ្គាម៉ាសូ នៃស្រុកមួយដែលហៅថា ម៉ាកកាសូ ។ ឈ្មោះរបស់បុរសនោះគឺ អាស្ទូម៉ាដូ صلوات الله عليه وآله وسلم ។ ព្រះអង្គ صلوات الله عليه وآله وسلم មានភ្នែកធំ ចិញ្ចើមជាប់គ្នា ។ ព្រះអង្គ صلوات الله عليه وآله وسلم ជាម្ចាស់អូដូ ម្ចាស់លា ម្ចាស់ដំបង ម្ចាស់មកុដ មានន័យថា ឈ្នួតក្បាល ។ ព្រះអង្គ صلوات الله عليه وآله وسلم នឹងមានព្រះនាមដប់ពីរ ។

ثم ذكر مبعثه ومولده وهجرته ومن يقاتله ومن ينصره ومن يعاديه وكم يعيش وما تلقى أمته من بعده من الفرقة والاختلاف. وفيه تسمية كل إمام هدى وإمام ضلالة إلى أن ينزل الله عيسى بن مريم من السماء. فذكر في الكتاب ثلاثة عشر رجلاً من ولد إسماعيل بن إبراهيم خليل الله، هم خير من خلق الله وأحب من خلق الله إلى الله. وإن الله ولي من والاهم وعدو من عاداهم. من اهتدى ومن عصاهم ضل. طاعتهم لله طاعة ومعصيتهم لله معصية.

បន្ទាប់មក នៅក្នុងគម្ពីរនោះមានចែងអំពីការប្រកាសសាស្តាភាពរបស់ព្រះអង្គ صلوات الله عليه وآله وسلم អំពីកំណើតរបស់ព្រះអង្គ صلوات الله عليه وآله وسلم អំពីការភៀសខ្លួនរបស់ព្រះអង្គ صلوات الله عليه وآله وسلم អំពីអស់បុគ្គលដែលនឹងប្រឆាំងព្រះអង្គ صلوات الله عليه وآله وسلم និងអស់បុគ្គលដែលនឹងជួយជ្រោមជ្រែងព្រះអង្គ صلوات الله عليه وآله وسلم អំពីអស់បុគ្គលដែលនឹងទៅជាសត្រូវរបស់ព្រះអង្គ صلوات الله عليه وآله وسلم អំពីរយៈពេល

ដែលព្រះអង្គ صلوات الله عليه وآله وسلم នឹងមានព្រះជន្មរស់នៅ អំពីអំពើដែលសហគមន៍ព្រះអង្គ صلوات الله عليه وآله وسلم នឹងទទួលរងអត់ពីព្រះអង្គ صلوات الله عليه وآله وسلم ទៅ ក្នុងរឿងនិកាយនានានិងរឿងទំនាស់គ្នា ។ នៅក្នុងគម្ពីរនោះមានចែងអំពីឈ្មោះរបស់គ្រប់អីម៉ា صلوات الله عليه وآله وسلم ដឹកនាំល្អនិងអីម៉ាខុសមាតិកា រហូតដល់ពេលដែលអស់ឡោះហ្ន៎ وَجَلَّ وَعَلَّ ចាត់បញ្ជូនអ៊ីសា ប៊ិន ម៉ារយ៉ា عليها السلام ចុះមកពីលើមេឃ ។ នៅក្នុងព្រះគម្ពីរនោះមានចែងអំពីបុរសដប់បីរូបដែលចេញមកពីបណ្តាកូនចៅរបស់អ៊ីសាម៉ាអ៊ីល ប៊ិន អ៊ីបរហ្វីម عليه السلام មិត្តរបស់អស់ឡោះហ្ន៎ وَجَلَّ وَعَلَّ ។ បុរសទាំងនោះ عليهم السلام ជាបុគ្គលប្រសើរលើសគេ ក្នុងចំណោមសត្វលោកទាំងឡាយរបស់អស់ឡោះហ្ន៎ وَجَلَّ وَعَلَّ ហើយជាបុគ្គលជាទីស្រឡាញ់លើសគេសម្រាប់អស់ឡោះហ្ន៎ وَجَلَّ وَعَلَّ ក្នុងចំណោមសត្វលោកទាំងឡាយរបស់អស់ឡោះហ្ន៎ وَجَلَّ وَعَلَّ ។ អស់ឡោះហ្ន៎ وَجَلَّ وَعَلَّ នឹងចង់មិត្តភាពជាមួយបុគ្គលណា ដែលចង់មិត្តភាពជាមួយបុរសទាំងនោះ عليهم السلام អស់ឡោះហ្ន៎ وَجَلَّ وَعَلَّ នឹងទៅជាសត្រូវរបស់បុគ្គលណាដែលជាសត្រូវរបស់បុរសទាំងនោះ عليهم السلام ។ អ្នកណាស្តាប់បង្គាប់បុរសទាំងនោះ عليهم السلام អ្នកនោះនឹងបានទទួលការដឹកនាំល្អ ។ អ្នកណាប្រឆាំងបុរសទាំងនោះ عليهم السلام អ្នកនោះនឹងដើរលើផ្លូវខុស ។ គោរពបុរសទាំងនោះ عليهم السلام គឺគោរពអស់ឡោះហ្ន៎ وَجَلَّ وَعَلَّ ។ ប្រឆាំងបុរសទាំងនោះ عليهم السلام គឺប្រឆាំងអស់ឡោះហ្ន៎ وَجَلَّ وَعَلَّ ។

مكتوبة فيه أسمائهم وأنسابهم ونعتهم وكم يعيش كل رجل منهم واحداً بعد واحد، وكم رجل منهم يستسُرُّ بدينه ويكتمه من قومه، ومن يظهر منهم ومن يملك وينقاد له الناس حتى ينزل الله عيسى بن مريم عليه السلام على آخرهم. فيصلي عيسى خلفه ويقول: «إنكم أئمة لا ينبغي لأحد أن يتقدمكم»، فيتقدم فيصلي بالناس وعيسى خلفه في الصف الأول. أولهم أفضلهم، وآخرهم له مثل أحورهم وأجور من أطاعهم واهتدى بهداهم.

នៅក្នុងគម្ពីរនោះមានចារអំពីព្រះនាម អំពីសាលាហិតនិងព្រះនាមចំពើតរបស់បុរសទាំងនោះ عليهم السلام អំពីរយៈពេលដែលបុរសទាំងនោះ عليهم السلام នឹងមានព្រះជន្មរស់នៅ ពីម្នាក់ទៅម្នាក់ទៀត អំពីបុរស عليهم السلام ប៉ុន្មាននាក់ក្នុងចំណោមបុរសទាំងនោះ

الأخبار عن أبي بكر وعمر وعثمان وسائر الغاصبين في كتب عيسى عليه السلام

وفي هذا الكتاب - يا أمير المؤمنين - إن اثني عشر إماماً من قريش من قومه يعادون أهل بيته ويمنعونهم حقهم ويقتلونهم ويطردونهم ويحرمونهم ويتبرؤون منهم ويخيفونهم، مسمون واحداً بعد واحد بأسمائهم ونعوتهم، وكم يملك كل رجل منهم وما يملك، وما يلقي منهم ولدك وأنصارك وشيعتك من القتل والخوف والبلاء. وكيف يُدليكم الله منهم ومن أوليائهم وأنصارهم وما يلقون من الذل والحرب والبلاء والخزي والقتل والخوف منكم أهل البيت.

ដំណឹងអំពី អាប៊ី បាករ អ៊ូម៉ារ អ៊ូស្ម៉ាន និងបណ្តាអ្នកបន្លំទៀតនៅក្នុងព្រះគម្ពីរអ៊ីសា عليه السلام

អាមីរុល-មុមីនី صلوات الله عليه وآله وسلم អ៊ីយ នៅក្នុងព្រះគម្ពីរនោះមានដប់ពីរអីម៉ាដែលចេញមកពីសំណាក់គូរ៉យស្ត័រនៃសហគមន៍របស់ព្រះអង្គ صلوات الله عليه وآله وسلم ។ ពួកអីម៉ាទាំងដប់ពីរនាក់នេះនឹងទៅជាសត្រូវរបស់ព្រះរាជកុលដ្ឋាន عليهم السلام របស់ព្រះអង្គ صلوات الله عليه وآله وسلم ។ ពួកអីម៉ាទាំងនេះនឹងរារាំង មិនឲ្យព្រះអង្គ عليهم السلام ទាំងឡាយទទួលយកសិទ្ធិខ្លួនឯង عليهم السلام បានទេ ។ ពួកគេទាំងនោះនឹងប្រឆាំងអស់ព្រះអង្គ عليهم السلام នឹងបណ្តេញអស់ព្រះអង្គ عليهم السلام នឹងប្តូរអស់ព្រះអង្គ عليهم السلام នឹងចោលអស់ព្រះអង្គ عليهم السلام នឹងគំរាមកំហែងអស់ព្រះអង្គ عليهم السلام ។ គេបានហៅឈ្មោះពួកគេទាំងនោះ ពីម្នាក់ទៅម្នាក់ ដោយឈ្មោះពួកគេនិងឈ្មោះក្រៅរបស់ពួកគេ គេបានឲ្យដឹងថាពួកគេរាល់គ្នានឹងបានសោយរាជ្យយូរ ប៉ុណ្ណាខ្លះ រាជាណាចក្ររបស់ពួកគេនឹងទៅជាយ៉ាងណាខ្លះ បណ្តារាជបុត្រ عليهم السلام របស់ព្រះអង្គ صلوات الله عليه وآله وسلم បណ្តាអ្នកគាំទ្រព្រះអង្គ صلوات الله عليه وآله وسلم បណ្តាស្ត្រីអាសូររបស់ព្រះអង្គ صلوات الله عليه وآله وسلم នឹងទទួលរងការកាប់សម្លាប់ ភ័យរិបគ្គិនិងទុក្ខវេទនាបែបណាខ្លះ ។ អស់ឡោះហ្ន៎ وَجَلَّ وَعَلَّ នឹងការពារអស់ព្រះអង្គ عليهم السلام ព្រះរាជកុលដ្ឋាន عليهم السلام ដូចម្តេចខ្លះពី

فلما بعث النبي - وأبي حي - صدق به وآمن به وشهد أنه رسول الله؛ وكان شيخاً كبيراً ولم يكن به شخوص. فمات أبي وقال لي: «إن وصي محمد وخليفته - الذي اسمه في هذا الكتاب ونعته - سيمرُّ بك إذا مضى ثلاثة أئمة من أئمة الضلالة والدعاة إلى النار المسمين بأسمائهم وقبائلهم فلان وفلان وفلان ونعتهم وكم يملك كل واحد منهم؛ فإذا مر بك فاخرج إليه وباعه وقاتل معه عدوه فإن الجهاد معه كالجهاد مع محمد، والموالي له كالموالي لحمد والمعادي له كالمعادي لمحمد».

(ស្នាម្ពីន ប៊ិន ហ្វាមូនបានតំណាលថា៖) កាលព្រះសាស្តា^{صلوات الله عليه وآله وسلم} បានប្រកាសសាស្តាភាពរបស់ព្រះអង្គ^{صلوات الله عليه وآله وسلم} កាលនោះឪពុកទូលបង្គំមានជីវិតនៅឡើយ លោកបានទទួលយកសាស្តាភាពនោះ បានជឿតាមរយៈសាស្តាភាពនោះ ហើយលោកប្តេជ្ញាថាព្រះអង្គ^{صلوات الله عليه وآله وسلم} ជាវិស្វលុលឡោះហ្ន៎^{صلوات الله عليه وآله وسلم} ហើយកាលនោះលោកមានវ័យជរាណាស់ ដើរមិនរួចទៀតផង ។ ឪពុកទូលបង្គំបានស្លាប់ហើយបានប្រាប់ទូលបង្គំថា៖ "ព្រះឧត្តរាធិការ^{صلوات الله عليه وآله وسلم} របស់មូហាំម៉ាដ្ឋ^{صلوات الله عليه وآله وسلم} ខ្ញុំលិហ្វរបស់ព្រះអង្គ^{صلوات الله عليه وآله وسلم} ដែលមានព្រះនាមជាប់ជាមួយព្រះនាមចំតើតនៅក្នុងព្រះគម្ពីរនេះ នឹងមកជួបកូនឯងក្រោយពីអ៊ីម៉ាខុសមាតាបីនាក់បានស្លាប់ទៅ គឺពួកអ៊ីម៉ាដែលហៅទៅរកភ្លើងនរក ដែលគេហៅដោយឈ្មោះពួកគេ កុលសម្ព័ន្ធពួកគេ គឺបុគ្គលនេះមួយបុគ្គលនេះមួយ និងបុគ្គលនេះមួយ ជាប់ជាមួយឈ្មោះក្រៅរបស់ពួកគេផង ព្រមទាំងមានចារនូវរយៈពេលសោយរាជ្យរបស់ពួកគេរាល់គ្នាផង ។ ដូច្នោះពេលណាព្រះអង្គ^{صلوات الله عليه وآله وسلم} មករកកូន ចូរកូនចេញទៅជួបព្រះអង្គ^{صلوات الله عليه وآله وسلم} ហើយចូរកូនប្តេជ្ញាព្រមនៅក្រោមឱទ្ធិព្រះអង្គ^{صلوات الله عليه وآله وسلم} ហើយចូរប្រយុទ្ធនៅខាងព្រះអង្គ^{صلوات الله عليه وآله وسلم} ទល់ពួកសត្រូវរបស់ព្រះអង្គ^{صلوات الله عليه وآله وسلم} ពីព្រោះតស៊ូ (ឃ្មីហ្វាដ្ឋ) ជាមួយព្រះអង្គ^{صلوات الله عليه وآله وسلم} ដូចតស៊ូ (ឃ្មីហ្វាដ្ឋ) ជាមួយមូហាំម៉ាដ្ឋ^{صلوات الله عليه وآله وسلم} ដែរ ចងមិត្តភាពជាមួយព្រះអង្គ^{صلوات الله عليه وآله وسلم} ដូចចងមិត្តភាពជាមួយមូហាំម៉ាដ្ឋ^{صلوات الله عليه وآله وسلم} ដែរ ជាសត្រូវរបស់ព្រះអង្គ^{صلوات الله عليه وآله وسلم} ដូចជាសត្រូវរបស់មូហាំម៉ាដ្ឋ^{صلوات الله عليه وآله وسلم} ដែរ ។"

អំពីបុរស^{صلوات الله عليه وآله وسلم} ដែលនឹងបិទបាំងព្រះសាសនាពីប្រជាស្រ្តទាំងឡាយរបស់ខ្លួន^{صلوات الله عليه وآله وسلم} ម្នាក់ដែលនឹងបើកឲ្យគេឃើញព្រះសាសនានោះ អំពីបុរស^{صلوات الله عليه وآله وسلم} ម្នាក់ដែលនឹងគ្រប់គ្រង អំពីបុរសម្នាក់^{صلوات الله عليه وآله وسلم} ដែលប្រជាពលរដ្ឋនឹងព្រមចុះចូល រហូតដល់ពេលដែលអស់ឡោះហ្ន៎^{صلوات الله عليه وآله وسلم} ចាត់បញ្ជូនអ៊ីសា ប៊ិន ម៉ារយ៉ា^{صلوات الله عليه وآله وسلم} ចុះមកពីលើមេឃមករកបុរស^{صلوات الله عليه وآله وسلم} ក្រោយគេបង្អស់ ក្នុងចំណោមបុរសទាំងនោះ ។ អ៊ីសា^{صلوات الله عليه وآله وسلم} នឹងធ្វើនមស្តារក្រោយបុរស^{صلوات الله عليه وآله وسلم} នោះ ហើយនឹងមានវចនៈថា៖ "ព្រះអង្គ^{صلوات الله عليه وآله وسلم} ជាអ៊ីម៉ាទាំងឡាយ^{صلوات الله عليه وآله وسلم} ។ មិនមានអ្នកណាស័ក្តិសមនៅពីមុខព្រះអង្គ^{صلوات الله عليه وآله وسلم} ទេ ។" ព្រះអង្គ^{صلوات الله عليه وآله وسلم} នឹងទៅខាងមុខ ធ្វើនមស្តារជាមួយមនុស្ស អ៊ីសា^{صلوات الله عليه وآله وسلم} នឹងនៅពីក្រោយព្រះអង្គ^{صلوات الله عليه وآله وسلم} ក្នុងជួរមុខគេ ។ បុរសទីមួយ^{صلوات الله عليه وآله وسلم} ក្នុងចំណោមបុរសទាំងនោះ នឹងជាបុគ្គលខ្ពង់ខ្ពស់បំផុត ក្នុងចំណោមបុរសទាំងនោះ ។ ចំណែកឯបុរស^{صلوات الله عليه وآله وسلم} ក្រោយគេ ក្នុងចំណោមបុរសទាំងនោះ ។ រង្វាន់របស់បុរស^{صلوات الله عليه وآله وسلم} នោះគឺបុគ្គលទាំងអស់ដែលបានគោរពបុរសទាំងនោះ ។ និងដែលបានទទួលការដឹកនាំល្អពីបុរសទាំងនោះ ។ ស្រាប់មកហើយ ។

نص ما في كتب عيسى عليه السلام

بسم الله الرحمن الرحيم، أحمد رسول الله واسمه محمد وياسين وطه ون والفتاح والخاتم والحاشر والعاقب والمأحي، وهو نبي الله وخليل الله وحبيب الله وصفيه وأمينه وخيرته. يرى قلبه في الساجدين - يعني في أصلاب النبيين - ويكلمه برحمته فيذكر إذا ذكر. وهو أكرم خلق الله على الله وأحبهم إلى الله، لم يخلق الله خلقاً - ملكاً مقرباً ولا نبياً مرسلاً، من آدم فمن سواه - خيراً عند الله ولا أحب إلى الله منه، يقعد الله يوم القيامة على عرشه ويشفعه في كل من شفع فيه. وباسمه جرى القلم في اللوح المحفوظ في أم الكتاب وبذكره، محمد رسول الله.

អត្ថបទដែលមាននៅក្នុងព្រះគម្ពីរ អ៊ីសា عليه السلام

ដោយនូវព្រះនាមអស់ឡោះហ្ន៎ عز وجل ព្រះដ៏មានព្រះមេត្តាធម៌ ព្រះដ៏មានព្រះមេត្តា
ករុណាប្រណី ។ អាស៊ីម៉ាដូ عليه وآله وسلم ជាវិស្វលុលឡោះហ្ន៎ عز وجل ព្រះនាមរបស់ព្រះអង្គ عليه وآله وسلم
គឺមូហាំម៉ាដូ عليه وآله وسلم យ៉ាស៊ីន គឺហ្នា នួន អាស់-ហ្វាតាស្ត អាស់-ខ្ចីតាំ អាស់-ហ្វាស្វា
អាស់-អាតូប អាស់-ម៉ាហ្ន៎ ។ ព្រះអង្គ عليه وآله وسلم ជាព្រះសាស្តា عليه وآله وسلم របស់អស់ឡោះហ្ន៎ عز وجل
ជាមិត្តរបស់អស់ឡោះហ្ន៎ عز وجل ជាទីស្រឡាញ់របស់អស់ឡោះហ្ន៎ عز وجل ជាព្រះគុណ
សម្បត្តិទាំងឡាយរបស់ព្រះអង្គ عز وجل ជាអ្នកទទួលគ្រប់គ្រងរបស់ព្រះអង្គ عز وجل និងជា
បុគ្គលប្រសើរលើសគេរបស់ព្រះអង្គ عز وجل ។ ព្រះអង្គ عليه وآله وسلم នឹងត្រូវផ្ទេរទៅក្នុងបណ្តា
អ្នកគោរពសក្ការៈទាំងឡាយ មានន័យថា នៅលើថ្ងាសព្រះសាស្តា عليه السلام
ទាំងឡាយ អស់ឡោះហ្ន៎ عز وجل នឹងមានព្រះបន្ទូលរកព្រះអង្គ عليه وآله وسلم តាមរយៈព្រះធម៌
មោត្តាររបស់ព្រះអង្គ عز وجل ។ ព្រះអង្គ عز وجل នឹងចែង កាលណាព្រះអង្គ عز وجل នឹងចែង ។ ព្រះ
អង្គ عليه وآله وسلم ជាបុគ្គលប្រកបដោយកិត្យានុភាពសម្រាប់អស់ឡោះហ្ន៎ عز وجل ក្នុងចំណោម
សត្វលោកទាំងឡាយរបស់អស់ឡោះហ្ន៎ عز وجل ព្រះអង្គ عليه وآله وسلم ជាទីស្រឡាញ់បំផុត
សម្រាប់អស់ឡោះហ្ន៎ عز وجل ក្នុងចំណោមសត្វលោកទាំងឡាយ ។ អស់ឡោះហ្ន៎ عز وجل
មិនដែលបានបង្កើតសត្វលោកណាមួយ ទេវតានិរតណាមួយ ព្រះសាស្តា
ប្រេសិត عليه السلام ណាមួយ មកពីអាដាំ عليه السلام និងបុគ្គលទៀតឡើយ ដែលប្រសើរ
ជាងព្រះអង្គ عليه وآله وسلم និងជាទីស្រឡាញ់ សម្រាប់អស់ឡោះហ្ន៎ عز وجل ជាងព្រះអង្គ عليه وآله وسلم ។
អស់ឡោះហ្ន៎ عز وجل នឹងឲ្យព្រះអង្គ عليه وآله وسلم អង្គុយលើព្រះរាជបល្ល័ង្កព្រះអង្គ عز وجل ។ ព្រះអង្គ
عز وجل នឹងព្រមទទួលការជួយធ្វើអន្តរាគមន៍របស់ព្រះអង្គ عليه وآله وسلم ឲ្យបុគ្គលណាមួយដែល
ព្រះអង្គ عليه وآله وسلم ជួយធ្វើអន្តរាគមន៍ឲ្យនោះ ។ ក្នុងព្រះនាមព្រះអង្គ عليه وآله وسلم ដែលប៉ាកកា
ហ្វារ(អវិល)នៅលើព្រះបន្ទះអភិរក្សនៅក្នុងព្រះគម្ពីរដើម ហើយក្នុងព្រះនាមព្រះ
អង្គ عليه وآله وسلم មូហាំម៉ាដូ عليه وآله وسلم ព្រះសាស្តា عليه وآله وسلم របស់អស់ឡោះហ្ន៎ عز وجل ។

ثم أخوه صاحب اللواء يوم القيامة يوم الحشر الأكبر، وأخوه ووصيه ووزير، وخليفته في
أتمته، وأحب خلق الله إلى الله بعده علي بن أبي طالب ولي كل مؤمن بعده. ثم أحد عشر

إماماً من ولد أول الاثني عشر، اثنان سميا ابني هارون شبر وشبير وتسعة من ولد أصغرهما
وهو الحسين، واحداً بعد واحد، آخرهم الذي يصلي عيسى بن مريم خلفه». فيه تسمية
كل من يملك منهم ومن يستسر بدينه ومن يظهر. فأول من يظهر منهم يملأ جميع بلاد الله
قسطاً وعدلاً، ويملك ما بين المشرق والمغرب حتى يظهره الله على الأديان كلها.

បន្ទាប់មក ព្រះអនុជ صلوات الله عليه والسلام ព្រះអង្គ عليه وآله وسلم នឹងទៅជាខ្នាន់ទង់នាថ្ងៃជំនុំជម្រះ ថ្ងៃរស់ពី
ស្លាប់ដ៏ធំ គឺអាឡី صلوات الله عليه والسلام ប៊ីន អាហ្វិ ត្រីលិប عليه وآله وسلم ប្អូនប្រុសរបស់ព្រះអង្គ عليه وآله وسلم អ្នកស្នង
ព្រះអង្គ صلوات الله عليه والسلام ព្រះអង្គ عليه وآله وسلم មហាប្រមុខរបស់ព្រះអង្គ عليه وآله وسلم ខ្ចីលិហ្វនៅក្នុងសហគមន៍
ព្រះអង្គ عليه وآله وسلم បុគ្គលជាទីស្រឡាញ់បំផុតសម្រាប់អស់ឡោះហ្ន៎ عز وجل បន្ទាប់ពីព្រះអង្គ
ក្នុងចំណោមសត្វលោកទាំងឡាយរបស់អស់ឡោះហ្ន៎ عز وجل ។ ក្រោយមក អ៊ីម៉ា
ដប់មួយអង្គ عليه السلام នឹងចេញមកពីកូនៗរបស់បុគ្គលទីមួយ صلوات الله عليه والسلام ក្នុង ចំណោមបុគ្គល
ទាំងនោះ ។ រាជបុត្រ عليه السلام ពីរអង្គរបស់បុគ្គលទីមួយ صلوات الله عليه والسلام នឹងមានព្រះ
នាមតាមរាជបុត្ររបស់ហ្វារូស عليه السلام ដែរ គឺស្លាប់បារនិងស្លាប់បៀរ ។ បុគ្គលប្រាំបួន
អង្គ عليه السلام ពីម្នាក់ទៅម្នាក់ ជារាជបុត្ររបស់បុគ្គលប្អូនគេ ក្នុងចំណោមបងប្អូនទាំង
ពីរនាក់នេះ គឺអាស់-ហ្វិសៃនី صلوات الله عليه والسلام ។ បុគ្គលក្រោយគេ صلوات الله عليه والسلام ក្នុងចំណោមរាជបុត្រ
ទាំងនេះជាបុគ្គលដែលអ៊ីសា عليه السلام ប៊ីន ម៉ារយ៉ាំ عليها السلام នឹងធ្វើនមស្តារពី
ក្រោយ ។ នៅក្នុងគម្ពីរនោះមានចារនូវព្រះនាមរបស់បុគ្គលគ្រប់អង្គ عليه السلام ក្នុង
ចំណោមបុគ្គលទាំងនេះ عليه السلام ដែលនឹងបានគ្រប់គ្រង ព្រះនាមរបស់បុគ្គល صلوات الله عليه والسلام
ដែលនឹងលាក់បាំងព្រះសាសនារបស់ខ្លួន صلوات الله عليه والسلام និងបុគ្គល صلوات الله عليه والسلام ដែលនឹងបើក
ព្រះសាសនានោះឲ្យគេឃើញ ។ ដូច្នេះបុគ្គល صلوات الله عليه والسلام មុនគេបង្អស់ ក្នុងចំណោម
បុគ្គល عليه السلام ទាំងនេះ ដែលនឹងធ្វើឲ្យព្រះសាសនាលេចឡើង អស់ឡោះហ្ន៎ عز وجل
នឹងធ្វើស្រុកទាំងអស់ពោរពេញដោយគ្រឿងធម៌និងសមធម៌ ហើយបុគ្គល صلوات الله عليه والسلام នេះ
នឹងគ្រប់គ្រងលើអ្វីៗទាំងអស់ដែលនៅចន្លោះទិសខាងកើត និងទិសខាងលិច
លុះអស់ឡោះហ្ន៎ عز وجل នឹងធ្វើឲ្យព្រះសាសនា (អ៊ីស្លាម) លេចត្រដែតឡើងលើ
សាសនាទាំងអស់ ។